



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែកក្កដា



លេខ ២៤៩ ឆ្នាំទី២១ ព.ស ២៥៦៥ គ.ស ២០២១

Issue 249 Volume 21 BC 2565 BE 2021




មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៥ ១
- ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ ៣
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចូលជួបសម្តែងការគួរសម និងជម្រាបលា.....៧



សកម្មភាពគណៈកម្មការ

- ក្រុមសភាជាតិកម្ពុជា-APF ចូលរួមប្រជុំគណៈកម្មការនយោបាយនៃសភាប្រឹក្សាសាធារណៈ តាមប្រព័ន្ធនិម្មិត ១០
- ក្រុមសភាជាតិកម្ពុជា-APF ៖ ប្រទេសកម្ពុជាដាក់ចេញនូវវិធានការចាំបាច់ចំនួនពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ១២
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ១៤
- ការងារទទួលពាក្យបណ្តឹង ១៦
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ១៧
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣០



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១ ព្រមទាំងកំណត់ទិសដៅការងារបន្ត..... ៣២
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី (PCAsian) ៣៤
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរៀបចំកិច្ចសន្ទនាតាមអនឡាញ ស្តីពីឧប្បទាននៃទំនាក់ទំនងការទូតកម្ពុជា-ចិន..... ៣៦
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣៩



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក ទេព មករា

លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

ក្របខុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំការបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចតុប្បវេណីអនុស្សាវរីយ៍ជាមួយឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាម។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បច្ច័ការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443 ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៥



សម្តេចវិបុលសនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា

ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំតាមប្រព័ន្ធនិម្មិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន៥រូបមាន៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្មេចេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់-

ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។


២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្មេចេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាតាមប្រព័ន្ធនិម្មិត




ឯកឧត្តម ជា ជេដ្ឋ រាយការណ៍អំពី ការពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់

ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត
យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះ-
រាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ឆាយណា ណេសិនណាល
ហៅ ម៉ាស៊ីនណឺរី ខបភេរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍
វិអគ្គិសនីស្ទឹងតាតែលើអាណត្តិ ១៥០មេហ្គាវ៉ាត់ ខេត្តកោះ-
កុង ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិ-
កាលទី៤។

៥-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាព
លេខាធិការសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ-

អចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី២ ខែកក្កដា
ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យ
ប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀប-
វារៈរួមមាន៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិ-
ន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងារនៅចន្លោះ
សម័យប្រជុំលើកទី៦ និងលើកទី៧ របស់ព្រឹទ្ធសភា នីតិ-
កាលទី៤ ព្រមទាំងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ចំនួន៤ខាងលើ។

(អត្ថបទ៖ទេព មករា និងរូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា)



ទិដ្ឋភាពគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកដៃអនុម័ត

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៧ នីតិកាលទី៤
ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំការបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤

នាព្រឹកថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៤០រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចខាងក្រោម៖

របៀបវារៈទី១៖ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងារនៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ របស់ព្រឹទ្ធសភា នីតិកាលទី៤។

ក្នុងរបៀបវារៈទី១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគទាំង៨ ក្រុមសមាជិកព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាបានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកប

ដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្នែកជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភាដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមាន ក្រោយពីការរៀបចំវេទិកា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ខន ឡើងអានរបាយការណ៍ចន្លោះសម័យប្រជុំ

និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភាបានចុះ
ជួបពិភាក្សាការងារជាមួយនឹងក្រសួង ស្ថាប័ន និងអាជ្ញាធរ
ថ្នាក់ក្រោមជាតិ ដើម្បីសិក្សាលេខយល់អំពីវឌ្ឍនភាពការ-
ងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អ
ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រឹទ្ធ-
សភាសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដឹកនាំដោយ
សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋ-
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋអំណាចជាតិគ្រប់ជាន់-
ថ្នាក់ និងប្រជាជនយើងទាំងមូល ដែលបានយកអស់ពី
កម្លាំងកាយ កម្លាំងចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
នៅក្របខ័ណ្ឌទូទាំងប្រទេស ដោយសស្រាក់សស្រាំ និង
ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ធ្វើឱ្យប្រជាជាតិយើង
មានកម្លាំងសាមគ្គីភាពផ្ទៃក្នុងជាតិ រឹងមាំ និងស័ក្តិសិទ្ធិ ដើម្បី
រួមគ្នាប្រឆាំងជម្នះលើការលំបាកចំពោះមុខ។

ព្រឹទ្ធសភាសូមសម្តែងការដឹងគុណចំពោះប្រទេសជា
មិត្តជិតស្និទ្ធ និងអង្គការអន្តរជាតិនានា ដែលបាននឹងកំពុង
បន្តជួយកម្ពុជា ដើម្បីទប់ស្កាត់ និងជម្នះលើជំងឺរាតត្បាត
ដ៏កាចសាហាវកូវីដ-១៩។ ព្រឹទ្ធសភាសូមថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន
ដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញ៉ាំងឱ្យព្រឹទ្ធសភា
ដំណើរការទៅមុខដោយរលូន និងល្អប្រពៃ។

របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន
ស្មេចក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញ
បញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង
ទៅកាន់ព្រំដែនកម្ពុជា-ថៃ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម
ជាលើកដំបូងចំនួន៨០សំឡេងនៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យ
ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់នេះពិតជាមានសារសំខាន់។ ផល-
ប៉ះពាល់មានតិចតួចក្នុងកម្រិតអាចគ្រប់គ្រងបាន។ ផល-
ប្រយោជន៍ទទួលបានពីគម្រោងមានទំហំធំធេង ដែលអាច
រួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋា-
ភិបាលក្នុងការកាត់បន្ថយថ្លៃអគ្គិសនី។ កក្កានេះនឹងជំរុញ
បន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយ
ភាពក្រីក្ររបស់ប្រជាជន និងធានាមានអគ្គិសនីគ្រប់ដណ្តប់
គ្រប់ភូមិនានាពេលអនាគត។ ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង
នេះនឹងក្លាយទៅជាផ្នែកមួយនៃប្រព័ន្ធបណ្តាញជាតិបញ្ជូន
អគ្គិសនីរបស់កម្ពុជា ដែលនឹងតភ្ជាប់បណ្តាញជាតិជាមួយ
នឹងប្រភពអគ្គិសនីនាំចូលពីប្រទេសថៃ។

របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន
ស្មេចក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញ
បញ្ជូនអគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ
ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម
ជាលើកដំបូងចំនួន៧៩សំឡេងនៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យ
ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍ក្នុងការ



ឯកឧត្តម ជា ជេដ្ឋី ឡើងអានរបាយការណ៍ស្តីពី ការពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់

ជួយទ្រទ្រង់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែ មានភាពរីកចម្រើនជឿនលឿន សមធម៌សង្គម និងលើក កម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែម ទៀត តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋា- ភិបាលក្នុងការបញ្ចុះតម្លៃអគ្គិសនី និងការផ្គត់ផ្គង់អគ្គិសនី ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់ភូមិ។

នាពេលអនាគត ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍ ខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះនឹងក្លាយទៅជាផ្នែកមួយ នៃប្រព័ន្ធបណ្តាញជាតិបញ្ជូនអគ្គិសនីរបស់ប្រទេសកម្ពុជា ដែលនឹងតភ្ជាប់បណ្តាញជាតិ ជាមួយនឹងប្រភពអគ្គិសនីនាំ ចូលពីប្រទេសឡាវ ដែលរួមមានការនាំចូលពីប្រភពវារីអគ្គិ- សនី អានុភាព៧០០មេហ្គាវ៉ាត់ និងការនាំចូលពីប្រភព រោងចក្រអគ្គិសនីដុតធុងថ្ម អានុភាព២.៤០០មេហ្គាវ៉ាត់ ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងទិញថាមពល អគ្គិសនីរួចហើយ។ ខ្សែបញ្ជូននេះនឹងធានាសន្តិសុខ និង ស្ថិរភាពថាមពលរបស់ប្រព័ន្ធបណ្តាញជាតិ។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិ- សនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេស វៀតណាម។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន៧៩សំឡេងនៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃសាធារណរដ្ឋសង្គម និយមវៀតណាមសម្រាប់ធានាលើការទិញថាមពលអគ្គិ- សនីពីប្រទេសវៀតណាម មានសារសំខាន់ដើម្បីធានាការ ផ្គត់ផ្គង់អគ្គិសនីឱ្យមានប្រសិទ្ធភាព និរន្តរភាព និងស្ថិរភាព ជាពិសេសដំណើរការឡើងវិញលើការផ្តល់លិខិតធានា ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀត- ណាម ដែលជាកិច្ចព្រមព្រៀងថ្មីបន្តពីកិច្ចព្រមព្រៀងចាស់ ដែលអស់សុពលភាព។

របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន

តាមណា ណេសិនណាល ហេវី ម៉ាស៊ីនណីរី ខបតើសេសិន
សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មនីស្ទឹងតាតែលើអាណត្តិ
១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម
ជាលើកដំបូងចំនួន៧៩សំឡេងនៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យ
ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មនីស្ទឹងតាតែនេះ មានទំហំ
ទុនវិនិយោគសរុបចំនួន៣៨៩.៤១៤.០០៤ដុល្លារអាមេរិក
(បើយប៉ែតសិបប្រាំបួនលាន បួនរយដប់បួនពាន់ បួនដុល្លារ
អាមេរិក) ស្ថិតនៅចំណុចប្រសព្វនៃដៃស្ទឹងចំនួន២ គឺស្ទឹង-
តាតែ និងស្ទឹងកែប ក្នុងភូមិសាស្ត្រឃុំឫស្សីជ្រៃ និងឃុំតាតែ-
លើ ស្រុកថ្មបាំង ខេត្តកោះកុង។

គម្រោងនេះ វិនិយោគក្រោមរូបភាពការសាងសង់អាជី-
វកម្មផ្ទេរ (BOT) ដែលមានរយៈពេលសម្បទាន៣៩ឆ្នាំ
សាងសង់៤ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ដែល
អាចផលិតថាមពលអគ្គិសនីប្រចាំឆ្នាំប្រមាណ៥២៧ លាន-
គីឡូវ៉ាត់ម៉ោង។

សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ត្រូវបានឯកឧត្តម
ជា ខេន្ទ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញ

ឡើងរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពី លទ្ធផលនៃការ
ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៤ ព្រមទាំងមាន
ការលើកជាយោបល់ សំណួរ និងសំណូមពរពីសមាជិក
សមាជិកាព្រឹទ្ធសភាក្នុងអង្គប្រជុំ។

ឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងវៃ និងថាមពល
អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ
មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារ
សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ។



ឯកឧត្តម ស៊ុយ សែម អញ្ជើញឆ្លើយបំភ្លឺការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលក្នុងរបៀបវារៈ
ទី២ ទី៣ ទី៤ និងទី៥ ដោយឥតកែប្រែចំនួន៤០សំឡេង
នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ទេព មករា រូបភាព៖នុត សច្ចៈ)



សមាជិក សមាជិកាព្រឹទ្ធសភាលើកដៃអនុម័តច្បាប់

**សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទៀតណាម
ចូលជួបសម្តែងការគួរសម និងជម្រាបលា**



ឯកឧត្តម វ៉ូ ក្វាង មីញ៉ូ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ


នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **វ៉ូ ក្វាង មីញ៉ូ** (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច វិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តម **វ៉ូ ក្វាង មីញ៉ូ** ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រះរាជាណាចក្រ-

កម្ពុជា ដែលបានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កាន់តែរឹងមាំថែមទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **វ៉ូ ក្វាង មីញ៉ូ** បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលាមុននឹងបញ្ចប់បេសកកម្មការទូតរយៈពេល៣ឆ្នាំកន្លះកន្លងទៅនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស រដ្ឋ និងសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។

ឯកឧត្តម **វ៉ូ ក្វាង មីញ៉ូ** បានបញ្ជាក់ថា បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ដើម្បីជាតិក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាមក្នុងការតស៊ូ ដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិរហូតដល់ពេលបច្ចុប្បន្ននេះ។



ឯកឧត្តម វ៉ូ ក្វាង មីញ៉ូ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ



បុគ្គលិកស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងជំនួបសវនាការ

ឯកឧត្តម **វ៉ូ គ្វាង មិញ** បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា និងការរីកចម្រើនលើគ្រប់វិស័យ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម **វ៉ូ គ្វាង មិញ** បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ការគាំទ្រចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្តែងនូវសេចក្តីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងដោយបានឃើញផ្ទាល់ភ្នែកនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងមានការអភិវឌ្ឍខ្លាំងក្លារវាងប្រទេសទាំងពីរ។

ជាពិសេស នាពេលកន្លងទៅនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ និងពិភាក្សាការងារសំខាន់ៗជាមួយគ្នាជាញឹកញាប់តាមរយៈប្រព័ន្ធវីដេអូ ហើយឯកឧត្តមសង្ឃឹមថានាពេលខាងមុខនេះនៅពេលដែលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទោះបីប្រទេសទាំងពីរក៏ដូចជាពិភពលោកជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែបានឆ្លើសារ ដើម្បីអបអរសាទរ និងជូនពរគ្នាទៅវិញទៅមកគ្រប់ពិធីបុណ្យជាតិ ធំៗក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសនីមួយៗ។



ទិដ្ឋភាពក្នុងពិធីជួបសម្តែងការគួរសម

ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរក៏បានផ្លាស់ប្តូរ និង ពិភាក្សាការងារសំខាន់ៗ និងបញ្ហាមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់ដោយឆ្លងតាមរយៈប្រព័ន្ធអនឡាញ។ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងសភារៀតណាម ដែលបានផ្តល់ជំនួយជាថវិកា បរិក្ខារពេទ្យ ម៉ាស់ដល់រាជរដ្ឋាភិបាល អាជ្ញាធរ និងប្រជាពលរដ្ឋកម្ពុជា រួមមាន៖ថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ម៉ាស់សន្លឹកចំនួន២លាន ម៉ាស់N95ចំនួន១០ម៉ឺន និងម៉ាស៊ីនជំនួយដង្ហើមចំនួន៨០០គ្រឿង។ ដោយឡែក រដ្ឋសភារៀតណាមបានផ្តល់ជំនួយម៉ាស់ចំនួន៣ម៉ឺនសន្លឹកដល់សភាកម្ពុជា។ កាយវិការសប្បុរសធម៌ទាំងអស់នោះពិតជាបានរួមចំណែកដល់ការប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងសរសើរចំពោះបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា កងទ័ព និងប្រជាជនរៀតណាម ដែលសម្រេចបានជោគជ័យក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សកុម្មុយនីស្តលើកទី១២ ហើយបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា កងទ័ព និងប្រជាជនរៀតណាមពិតនឹងទទួលជ័យជម្នះធំៗ និងថ្មីៗថែមទៀតក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សកុម្មុយនីស្តលើកទី១៣ ជាពិសេសចាប់ពីក្រោយពេលដែលជំងឺកូវីដ-១៩ ត្រូវបានផុតរលត់ទៅ។

សម្តេចប្រធានព្រឹទ្ធសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០ របស់រៀតណាម និងជាប្រធាន AIPA របស់រដ្ឋសភារៀតណាម ឆ្នាំ២០២០ ដែលទទួលបានជោគជ័យដ៏ល្អប្រសើរ។ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងសភារៀតណាមចំពោះការគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២១ និងធ្វើជាប្រធានអាស៊ាននៅ

ឆ្នាំ២០២២ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅឆ្នាំ២០២២។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនរៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់។ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិវិធីមាំ និងយូរអង្វែង”។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំធ្វើសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ បក្សកុម្មុយនីស្ត និងថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមរៀតណាម ប្រកបដោយសេចក្តីគោរពសេចក្តីរាប់អាន និងសេចក្តីនឹករលឹក។ សម្តេចបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូតសូមប្រកបដោយសុខភាពល្អបរិបូណ៌ និងទទួលបានជ័យជម្នះក្នុងការបំពេញភារកិច្ចថ្មីៗ។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖គង់ យ៉ាវិន)



សម្តេចប្រធានព្រឹទ្ធសភា ចិត្តបុរសស្រាវជ្រាវជាមួយឯកឧត្តម វ៉ូ ក្វាង មីញ៉ូ

ក្រុមសភាជាតិកម្ពុជា-APF ចូលរួមប្រជុំគណៈកម្មការនយោបាយ
នៃសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត



ឯកឧត្តម ស៊ីម ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា

នៅយប់ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ត្រូវនឹងម៉ោង១៤:៣០នាទី នៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តម **ស៊ីម ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការនយោបាយក្រុមសភាជាតិកម្ពុជា APF បានដឹកនាំគណៈប្រតិភូសមាជិក សមាជិកានៃគណៈកម្មការនយោបាយនៃក្រុមសភាជាតិកម្ពុជា APF ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) តាមប្រព័ន្ធនិម្មិត នៅសាលបណ្ណាល័យព្រឹទ្ធសភា។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម

Christophe André Frassa ប្រធានគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ព្រមទាំងមានប្រទេសចូលរួមចំនួនជាង៤០ ដោយដំណើរការតាមកម្មវិធីមានជាអាទិ៍៖

១-អនុម័តរបៀបវារៈ។

២-អនុម័តកំណត់ហេតុពិស្តារ និងសម្រង់នៃសេចក្តីសម្រេចចិត្តកិច្ចប្រជុំ កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២១។

៣-បទអន្តរាគមន៍របស់តំណាងរាស្ត្រ Jacques Maire ស្តីពីសកម្មភាពកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តរសភា G5 Sahel និងសភាប្រើភាសាបារាំង ដែលបានអនុម័តដោយគណៈកម្មការនយោបាយ កាលពីខែមករា ឆ្នាំ២០២១។

៤-ពិនិត្យរបាយការណ៍ស្តីពី “ស្ថានភាពនយោបាយនៅក្នុងបណ្តាប្រទេសប្រើភាសាបារាំង” ដូចជា៖ Arménie, Bénin, Burkina Faso, République centrafricaine, Côte d’Ivoire, Haïti, Liban និងប្រទេសដែលជាសមាជិក Sahel (Mali, Niger, Tchad)។ អង្គប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ចំនួនបី ស្តីពីស្ថានភាពនយោបាយនៅ République centrafricaine-Mali ក៏ដូចជានៅប្រទេស Tchad។



ក្រុមសភាជាតិកម្ពុជា-APF ចូលរួមប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត



ទិដ្ឋភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត

ក្នុងឱកាសនោះដែរ ឯកឧត្តម **សុខ សំសាន** បានលើក
ឡើងអំពីស្ថានភាព នយោបាយនៅកម្ពុជារយៈពេល៦ខែ
កន្លងទៅថ្មីៗនេះផងដែរ។

**៥-ផលប៉ះពាល់នៃការអភិវឌ្ឍបញ្ញាសប្បុរសធម៌លើសិទ្ធិ-
មនុស្ស និងលទ្ធិប្រជាធិបតេយ្យ។**

**៦-ពិនិត្យសេចក្តីថ្លែងការណ៍ Bamako សម្រាប់រយៈពេល
២០ឆ្នាំ៖ តុល្យភាព និងទស្សនវិស័យនៅក្នុងក្របខ័ណ្ឌ
សើរើយន្តការប្រជាធិបតេយ្យរបស់ APF។**

**៧-ប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានទិសដៅចំនួន
បី៖ ការពង្រឹងសមត្ថភាពប្រើភាសាបារាំងសម្រាប់ថែរក្សា
សន្តិភាព ការពង្រឹងឥទ្ធិពលរបស់អង្គការនេះជាមួយនឹង
ស្ថានប័ននានា និងការលើកកម្ពស់ពហុភាសា ដើម្បីពង្រឹង
ភាសាបារាំង។**

**៨-អង្គប្រជុំបានស្តាប់របាយការណ៍ស្តីពី បុព្វសិទ្ធិរបស់
សភានៅក្នុងស្ថានភាពគ្រាមានអាសន្ន និងរបាយការណ៍
ស្តីពីចក្ខុវិស័យការប្រើប្រាស់ភាសាបារាំងនៅលើឆាកអន្តរ
ជាតិ។ របាយការណ៍ទាំងពីរនេះ អង្គប្រជុំបានអនុម័តជា
ឯកច្ឆន្ទ ហើយនឹងត្រូវផ្សព្វផ្សាយ នាខែកក្កដា ឆ្នាំ២០២២។**

**៩-នៅចុងខែឧសភា ឆ្នាំ២០២១ សភាប្រើភាសាបារាំង
បានរៀបចំសន្និសីទស្តីពី ការប្រើប្រាស់ប្រព័ន្ធខ្ទីហ្សឺតាល់
ក្នុងគោលបំណងធានាសិទ្ធិ សេរីភាព នីតិវិធី នៅក្នុងយុគ
សម័យប្រើប្រាស់ប្រព័ន្ធខ្ទីហ្សឺតាល់។**

**១០-គណៈកម្មការនយោបាយ APF នឹងរៀបចំកិច្ចប្រជុំ
លើកក្រោយនៅខេត្តកេប៊ិច (Québec) ប្រទេសកាណាដា
នាឆ្នាំ២០២២។**

(អត្ថបទ៖ទេព មករា និងរូបភាព៖នុត សច្ចៈ)



ទិដ្ឋភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត

ក្រុមសភាជាតិកម្ពុជា-APF ៖ ប្រទេសកម្ពុជាដាក់ចេញនូវវិធានការ
ចាំបាច់ចំនួនពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩



ឯកឧត្តម ម៉ាន់ ឈឿន ចូលរួមកិច្ចប្រជុំAPF

ក្រុមសភាជាតិកម្ពុជា-APF បានជម្រាបជូនអង្គប្រជុំ
គណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភា
ប្រើភាសាបារាំង (APF) ថាព្រះរាជាណាចក្រកម្ពុជាបានដាក់
នូវវិធានការចាំបាច់ចំនួនពីរ គឺការធានាការចាក់វ៉ាក់សាំងជូន
ប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងអប់រំប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរ
ផ្នត់គំនិត ហើយរៀនរស់នៅតាមបែបគន្លងថ្មីជាមួយនឹងជំងឺ
កូវីដ-១៩។

ក្រុមសភាជាតិកម្ពុជា-APF ដឹកនាំដោយឯកឧត្តម
ម៉ាន់ ឈឿន ប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និង
កិច្ចការវប្បធម៌ នៃក្រុមសភាជាតិកម្ពុជា-APF បានលើក
ឡើង ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់-
ទំនង និងកិច្ចការវប្បធម៌-APF តាមប្រព័ន្ធនិម្មិតដែលផ្សាយ

ចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅសាលសិក្សា
សាលាបណ្ណាល័យ វិមានព្រឹទ្ធសភា កាលពីយប់ថ្ងៃអាទិត្យ
ទី២៧ និងថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង
២០:០០នាទី ដល់ម៉ោង២៣:៣០នាទីម៉ោងនៅទីក្រុង
ភ្នំពេញ ត្រូវនឹងម៉ោង១៧:០០នាទី នៅក្នុងព្រុចសែល
ប្រទេសបែលហ្ស៊ិក។

ឯកឧត្តម **ម៉ាន់ ឈឿន** បានធ្វើបទអន្តរាគមន៍ស្តីពី
ការអប់រំក្នុងបរិបទវិបត្តិកូវីដ-១៩នៅប្រទេសកម្ពុជា ដោយ
លើកឡើងថា សភាបានអនុម័តច្បាប់នានាផ្តល់លទ្ធភាព
ឱ្យរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយ
នឹងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណង
ជួយសង្គ្រោះជីវិត និងជួយសម្រាលប្រជាពលរដ្ឋដែលទទួល
រងជំងឺកូវីដ-១៩ ហើយក៏ពុំបានភ្លេចការងារស្តារសេដ្ឋកិច្ច
ឡើងវិញ។

ឯកឧត្តម **ម៉ាន់ ឈឿន** បានលើកឡើងថា ការអប់រំ
ត្រូវតែសម្របខ្លួនទៅតាមស្ថានភាពថ្មីៗ ដោយពុំអាចធ្វើអ្វី
លើសពីនេះបាន។ គ្រឹះស្ថានអប់រំគ្រប់កម្រិត ទាំងសាធា-
រណៈ ទាំងឯកជននៅតែបន្តបិទទ្វាររហូតមកដល់បច្ចុប្បន្ន
ដែលបង្កឱ្យមានផលវិបាកជាច្រើន។ ការសិក្សាពីចម្ងាយ
និងការស្វ័យសិក្សាត្រូវបានរៀបចំឡើងសម្រាប់ភូមិសិក្សា
គ្រប់កម្រិត។ មជ្ឈមណ្ឌលជាតិទទួលបន្ទុកការអប់រំពីចម្ងាយ



ក្រុមសភាជាតិកម្ពុជា-APF ចូលរួមប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃAPF តាមប្រព័ន្ធនិម្មិត



ទិដ្ឋភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត

មួយត្រូវបានបង្កើតឡើង និងត្រូវបានបំពាក់គ្រឿងបរិក្ខារ។ មជ្ឈមណ្ឌលនេះ មានការគាំទ្រពីអ្នកជំនាញការជាតិ និងអន្តរជាតិ ក្នុងនោះមានបំពាក់គ្រឿងបរិក្ខារចាំបាច់ ព្រមទាំងការបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ និងបុគ្គលិកអប់រំ។ ដោយពុំអាចធ្វើអ្វីឱ្យប្រសើរជាងនេះ។ កម្ពុជាបានអនុម័តនូវកម្មវិធីអប់រំបំពេញ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗសម្រាប់អប់រំយុវជន។

កិច្ចប្រជុំនោះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Christian Levrat តំណាងរាស្ត្រសហព័ន្ធស្វីស និងជាប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នៃសភាប្រឹក្សាសាបាវាំង ដោយមានរបៀបវារៈដូចតទៅ៖

- ១-ការអនុម័តរបៀបវារៈ ។
- ២-ការអនុម័តដោយឥតកែប្រែលើកំណត់ហេតុពិស្តារ

និងសេចក្តីសម្រេចចិត្តនៃគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

៣-ការពិភាក្សាបាយការណ៍ស្តីពី សកម្មភាពរបស់គណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌។

៤-ការស្តាប់របាយការណ៍សកម្មភាពស្តីពី "បណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។

៥-វេទិកាតុល្យលើប្រធានបទស្តីពី "ការអប់រំ និងកិច្ចការវប្បធម៌"។

៦-របាយការណ៍ចុងក្រោយស្តីពី "ការបោះបង់ចោលការសិក្សា"។

៧-ការស្តាប់សវនកម្មរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ នៃការអប់រំពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

៨-ការស្តាប់សវនកម្មស្តីពី "ការអប់រំប្រជាពលរដ្ឋទាំងអស់ឱ្យទទួលបានការអប់រំស្មើគ្នា"។

៩-ការបំផ្លិចបំផ្លាញបេតិកភណ្ឌនៅអាមេនី។ សូមជម្រាបថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌ នឹងប្រព្រឹត្តទៅនៅនិទាយៈ-រដូវឆ្នាំ២០២២ ប្រទេសទុយនីស៊ី (Tunisie) ។

(អត្ថបទ៖ទេព មករា និងរូបភាព៖នុត សច្ចៈ)



ទិដ្ឋភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមពិធីប្រជុំធានា

✽គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម
ជា ខេន្ទ ប្រធានគណៈកម្មការបានអញ្ជើញប្រជុំ៖



-តាមប្រព័ន្ធអនឡាញ ជាមួយនឹងតំណាងរាជរដ្ឋាភិបាល
ដឹកនាំដោយឯកឧត្តម **ស៊ុយ សែម** រដ្ឋមន្ត្រីក្រសួងរ៉ែ និង
ថាមពល និងឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម**
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣០
ខែមិថុនា ឆ្នាំ២០២១ ដើម្បីពិនិត្យ សិក្សាលើសេចក្តីព្រាង
ច្បាប់ចំនួន៤ រួមមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ
ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជាឱ្យក្រុមហ៊ុន ស្មេរចេក ខូ អិល ជីឌី សម្រាប់
គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់-
ស្យុង៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែន
កម្ពុជា-ថៃ។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ
ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជាឱ្យក្រុមហ៊ុន ស្មេរចេក ខូ អិល ជីឌី សម្រាប់
គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់-
ស្យុង៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែន
កម្ពុជា-ឡាវ។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើធានា

ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា-
ណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃ
សាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ធានា
លើការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀត-
ណាម។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ
ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជាឱ្យក្រុមហ៊ុន ឆាយណា ណេសិនណាលហេវី
ម៉ាស៊ីនណ៍រី ខបភើរសិន សម្រាប់គម្រោងអភិវឌ្ឍន៍
វារីអគ្គិសនីស្ទឹងតាតែលើអាណត្តិ១៥០មេហ្គាវ៉ាត់
ខេត្តកោះកុង។



-ស្តីពីការពិនិត្យ និងសិក្សាលើគម្រោងថវិកាឆ្នាំ២០២២
របស់ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម
អគ្គលេខាធិការព្រឹទ្ធសភា អគ្គលេខាធិការរង និងអគ្គនាយក-
ដ្ឋានពាក់ព័ន្ធ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅសាល
សិក្ខាសាលាបណ្តាលយ វិមានព្រឹទ្ធសភា។

✽លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការ
ទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ៖

-ផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា តាមរយៈប្រព័ន្ធ
និម្មិត នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យ
ពិភាក្សាលើ៖




- ១-ការបូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្ត។
- ២-ការទូទាត់ចំណូល ចំណាយថវិកាគណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២១។
- ៣-បញ្ហាផ្សេងៗ។



-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តាមរយៈប្រព័ន្ធនិម្មិត នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងពិភាក្សាលើ៖


- ១-ការបូកសរុបលទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្ត។
- ២-ការទូទាត់ចំណូល ចំណាយថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១។
- ៣-បញ្ហាផ្សេងៗ។

-ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយនឹងអន្តរសភាកម្ពុជា-ឡាវ-វៀតណាម តាមរយៈប្រព័ន្ធ



និម្មិត នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងពិភាក្សាលើ៖

- ១-ការបូកសរុបរបាយការណ៍សកម្មភាព របាយការណ៍ថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្ត និង
- ២-បញ្ហាផ្សេងៗ។



-ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជាមួយសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងពិភាក្សាលើ៖

- ១-ការបូកសរុបរបាយការណ៍សកម្មភាព របាយការណ៍ថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្ត និង
- ២-បញ្ហាផ្សេងៗ។

-កិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា តាមរយៈប្រព័ន្ធនិម្មិត នាសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងពិភាក្សាលើ៖

- ១-ការបូកសរុបរបាយការណ៍សកម្មភាព របាយការណ៍



ថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារ
បន្ត និង

២-បញ្ហាផ្សេងៗ។



✽ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម
គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបាន
អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥)
តាមប្រព័ន្ធនិម្មិត ដើម្បីពិនិត្យ ពិភាក្សាលើ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័យលំព្រមលើការ
ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជាឱ្យក្រុមហ៊ុន ស្មេរចេក ខូ អិលធីឌី សម្រាប់

គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់-
ស្យុង៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបងទៅកាន់ព្រំដែន
កម្ពុជា-ថៃ។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័យលំព្រមលើការ
ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជាឱ្យក្រុមហ៊ុន ស្មេរចេក ខូ អិល ធីឌី សម្រាប់
គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់-
ស្យុង៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែន
កម្ពុជា-ឡាវ។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័យលំព្រមលើធានា
ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា-
ណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម នៃ
សាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ធានា
លើការធានាទិញថាមពលអគ្គិសនីពីប្រទេសវៀត-
ណាម។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័យលំព្រមលើការ
ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជាឱ្យក្រុមហ៊ុន ឆាយណា ណេសិនណាលហេវី
ម៉ាស៊ីនណ៍រី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍
វារីអគ្គិសនីស្ទឹងតាតែលើអាណត្តិ១៥០មេហ្គាវ៉ាត់
ខេត្តកោះកុង។

៥-បញ្ហាផ្សេងៗ។

ការទទួលពាក្យបណ្តឹង

✽ នៅក្នុងខែកក្កដា ឆ្នាំ២០២១ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៥ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង
ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៥ករណី និងកំពុងពិនិត្យសិក្សា
ចំនួន៣ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២ករណី ព្រមទាំងទទួលឯកសារជូនជ្រាបពីក្រសួង ស្ថាប័នពាក់ព័ន្ធចម្លង
ជូនគណៈកម្មការនានារបស់ព្រឹទ្ធសភាចំនួន១ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា មួយចំនួនចែកប្រជាពលរដ្ឋកំពុងចិញ្ចឹមគោ ព្រមទាំង ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ប្រាសាទ ព្រះវិហារជានិមិត្តរូប និងបារាយណ៍ទឹក នៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលសួនសត្វនៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែន- ជ័យ ស្ថិតនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១។

-ចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ កងកម្លាំងប្រដាប់អាវុធប្រចាំការ និងប្រជាពល- រដ្ឋដែលកំពុងរស់នៅតំបន់បិទខ្ទប់ក្នុងវិបត្តិជំងឺកូវីដ-១៩ ចំនួន៧០០នាក់ ព្រមទាំងឧបត្ថម្ភសត្វជ្រូកចំនួន១៥ក្បាល ពងទា៥.០០០គ្រាប់ ប្រហុក១៥០ និងទឹកត្រី១៥០ ជូន ថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងនេសាទត្រី ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនា- សម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិត នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងចូលរួមប្រមូល ផលផ្លែឈើជាមួយនឹងកម្មករ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករកំពុង ប្រមូលផលផ្លែឈើ ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនា- សម្ព័ន្ធ និងសំណង់នានានៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែន-

ជ័យ ស្ថិតនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នា ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះបង្ហាត់បង្រៀនដល់ពួកគាត់អំពីរបៀបថែទាំដំណាំផ្សេងៗ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលសកម្មភាពក្រុមការងារសាងសង់លំនៅឋាន ចំនួន១០ខ្នង ស្មើនឹង២០បន្ទប់សម្រាប់ឱ្យប្រជាពលរដ្ឋ ក្រីក្រស្នាក់នៅក្នុងតំបន់ជើងភ្នំបូកគោ ភូមិអន្លង់ក្រពើ ឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខកម្មករ និងចុះពិនិត្យ មើលហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍ឧកញ៉ាម៉ុង កែវផុស រោងចក្រផលិតចំណីសត្វ ព្រមទាំងចុះប្រមូល គ្រាប់ដើមឈើនាងនួន ដើម្បីយកទៅបណ្តុះពូជ នៅឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួនជូនកម្មករកំពុងចៀរជ័រកៅស៊ូ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួនជូនប្រជាកសិករ នៅភូមិព្រែកស្វាយ នៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២១ ។

-ជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ កងកម្លាំងប្រដាប់អាវុធប្រចាំការ និងប្រជា- ពលរដ្ឋដែលកំពុងរស់នៅតំបន់បិទខ្ទប់ក្នុងវិបត្តិជំងឺកូវីដ-១៩ ចំនួន៧០០នាក់ ព្រមទាំងបានឧបត្ថម្ភសាច់ជ្រូកចំនួន១៥

ក្បាល ពងទា៥.០០០គ្រាប់ ប្រហុក១ធុង និងទឹកត្រី១ធុង ជូនថ្នាក់ដឹកនាំខេត្តដើម្បីចាត់ចែងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនចែកជូនក្រុមការងារកំពុងសាងសង់ផ្លូវល្បឿនលឿន នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភថវិកាដល់ បុគ្គលិក កម្មករក្នុងការចាក់វ៉ាក់សាំងជូនទី១ និងទី២ និងក្រុមគ្រូពេទ្យដែលចុះចាក់វ៉ាក់សាំងសរុបចំនួន៣.៦២២នាក់ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

-នាំយកសត្វអណ្តើកចំនួន៧ក្បាល ដែលមានទម្ងន់ជិត ១០០គីឡូក្រាម ជាអំណោយរបស់ឯកឧត្តម **ឡៅ វិចិត្រ** យកទៅថែរក្សាការពារទុកនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យ សម្រាប់ទុកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យការដំឡើងឡដុតសំរាមដែលជាអំណោយរបស់ឯកឧត្តម **សាយ សំរោង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចុះពិនិត្យមើលការងារស្ថាបនាបារាយណ៍ទឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យ ស្ថិតនៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធនៃកងពលតូចលេខ៧០ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានឧបត្ថម្ភជ្រូកមេចំនួន១០ក្បាល ជ្រូកបា៤ក្បាល កូនជ្រូក១០០ក្បាល សត្វជ្រូក១៤ក្បាល ពងទា២.០០០គ្រាប់ ប្រហុក១ធុង សត្វជ្រូក១៤ក្បាល ពងទា២.០០០គ្រាប់ ប្រហុក១ធុង ៨០គីឡូក្រាម ទឹកត្រី១ធុង ៧០លីត្រ ប្រហុក៣៥កែវ និង

ទឹកត្រី៣៥ដប នៅកងពលតូចលេខ៧០ (ង៧០) នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

✳នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក ប៊ុនឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្តីពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

✳ឯកឧត្តម **ម៉ុម ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ស្មោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

✽ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយនឹង ក្រុមគ្រួសារនៃសពលោក **លឹម ឌឹម** សមាជិកក្រុមប្រឹក្សា ស្រុកស៊ីធរកណ្តាល នៅគេហដ្ឋានសព នៅភូមិព្រៃដើមថ្មី- ទី២ ឃុំព្រៃដើមថ្មី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

✽ លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភា និងឯកឧត្តម **ឌឹម ផន** លេខាធិការគណៈ- កម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



- ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំអង្គរសរ ឃុំច្រេស ឃុំព្រៃរំដេង និងឃុំជីផុច ស្រុកមេសាង ខេត្ត ព្រៃវែង និងបានឧបត្ថម្ភដល់សាលាឃុំទាំង៤ ដោយក្នុង មួយឃុំទទួលបានម៉ាស់ចំនួន៥០០ និងថវិកាមួយចំនួន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។



- ជួបសំណេះសំណាល សួរសុខទុក្ខក្រុមគ្រូពេទ្យដែល កំពុងបំពេញការងារប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យមេសាង មានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន៧៦នាក់ ប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺកូវីដ-

១៩ ចំនួន១៩នាក់ និងនៅមណ្ឌលសុខភាពព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានប្រជាពលរដ្ឋកើតជំងឺ កូវីដ-១៩ កំពុងសម្រាកព្យាបាលសរុបចំនួន១៨នាក់ (ស្រី ៨នាក់) ព្រមទាំងនាំយកអំណោយផ្តល់ជូន ដោយក្នុងមួយ មណ្ឌលទទួលបាន៖ ប្រេងឆាចំណុះ២០លីត្រ១បីដុំ ទឹកត្រីចំណុះ៥លីត្រ២បីដុំ ទឹកប្រេងខ្យងចំណុះ៥លីត្រ ២បីដុំ ទឹកស៊ីអ៊ីចំណុះ៥លីត្រ២បីដុំ ប៊ីចេង៣គីឡូក្រាម ១កញ្ចប់ ម្រេច១កែវធំ មីជកេស ទឹកបរិសុទ្ធចំណុះ៥០០ml ៨កេស និងថវិកាមួយចំនួន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១។



✽ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួប សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែល រងគ្រោះរលំផ្ទះដោយសារខ្យល់កន្ត្រាក់ចំនួន២២គ្រួសារ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន ៣៤នាក់ នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។



✽ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមសមាជិក

ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម **ខៀវ មុត** ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញអុជធ្វើបគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ **អ៊ុយ សំអាត** ភរិយារបស់ឯកឧត្តម **ស្រី បេន** សមាជិកព្រឹទ្ធសភាភូមិភាគទី៥ នៅគេហដ្ឋាននៃសពក្នុងក្រុងជូនកែវ ខេត្តតាកែវ។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺ កូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្តីពី កិច្ចការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាមួយចំនួនជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន៥កន្លែង ក្នុងឃុំឫស្សីស្រុក នៅខេត្តព្រៃវែង នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

✽ឯកឧត្តម **ម៉ុង លឹម** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាអនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អភិបាលស្រុកស្តីទី ក្រុម

ប្រឹក្សាឃុំទាំងប្រាំក្នុងស្រុករតនមណ្ឌល និងក្រុមប្រឹក្សាឃុំទាំងប្រាំពីរក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីស្តាប់របាយការណ៍ស្តីពីការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនាពេលកន្លងទៅ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងប្រាំមួយក្នុងស្រុកគាស់ក្រឡ ដើម្បីស្តាប់របាយការណ៍ស្តីពីការងារការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារប្រយុទ្ធប្រឆាំង នឹងការរាតត្បាតជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនាពេលកន្លងមក នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។



✽នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយរបស់ឯកឧត្តមកិត្តិសង្ឃហបណ្ឌិត **ទេព ជន** អនុប្រធានទី២ព្រឹទ្ធសភា រួមាន៖ គ្រឿងឧបភោគ បរិភោគ

និងសម្ភារការពារជំងឺកូវីដ-១៩ ចំនួន៥០កេស ជូនដល់
រដ្ឋបាលខេត្តកោះកុង នៅសាលាខេត្តកោះកុង។



✽នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម
ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបាន
អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអង្គរ និងកន្សែង
ពោះគោជូនកងកម្លាំងនៅតាមគោលដៅ ក្នុងភូមិសាស្ត្រ
ខណ្ឌពោធិ៍សែនជ័យ ដែលបានខិតខំការពារសន្តិសុខ
សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងចូលរួមប្រយុទ្ធប្រឆាំង
ជំងឺកូវីដ-១៩។

✽ឯកឧត្តម **ម៉ែន-ស៊ីផាន់** អនុប្រធានគណៈកម្មការ
ទី៩ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល៖

-សួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍
ខេត្តស្វាយរៀង និងឧបត្ថម្ភថវិកាដល់គ្រួសារដែលកំពុង
ធ្វើចត្តាឡីស័កចំនួន៥គ្រួសារ នាព្រឹកថ្ងៃទី២២ ខែមិថុនា
ឆ្នាំ២០២១។

-សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំព្រះពន្លា ស្រុកកំពង់រោទ៍
ខេត្តស្វាយរៀង និងឧបត្ថម្ភថវិកាដល់គ្រួសារដែលកំពុង
ធ្វើចត្តាឡីស័កចំនួន១៥គ្រួសារ នាព្រឹកថ្ងៃទី៧ ខែកក្កដា
ឆ្នាំ២០២១។

-ជាមួយនឹងនិស្សិតមហាវិទ្យាល័យកសិកម្ម នៃសាកល-
វិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី១២ និងថ្ងៃទី១៩ ខែ
កក្កដា ឆ្នាំ២០២១។

-សួរសុខទុក្ខ និងឧបត្ថម្ភគ្រួសារធ្វើចត្តាឡីស័កចំនួន៥
គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យ
ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឃុំព្រះពន្លា ស្រុក

កំពង់រោទ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ
២០២១។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការ
ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការបស់ឯកឧត្តម
ម៉ែម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និង
ថវិកាផ្ទាល់ខ្លួន ចូលបង្ហូរបុណ្យសពលោកជំទាវ **អ៊ឹម
សំរោត** ភរិយារបស់ឯកឧត្តម **ស្រី បេន** សមាជិក
គណៈកម្មការទី៦ព្រឹទ្ធសភា នៅភូមិផ្សារតាកោ សង្កាត់
រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែកក្កដា
ឆ្នាំ២០២១។

-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក
សៅ ធិត្យ សមាជិកក្រុមប្រឹក្សាឃុំស្នួកពើ ស្ថិតក្នុង
ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែកក្កដា
ឆ្នាំ២០២១។

✽នាថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម
ណាំ ឌុំ លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភាបាន
អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ និងចុះសួរ-
សុខទុក្ខប្រជាពលរដ្ឋនៅឃុំសំឡូត ស្រុកសំឡូត ខេត្ត
បាត់ដំបង។

✽នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ
កង សៅវេន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា
បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី
សម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើស-
រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រម-
ទាំងបានផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋអំពីវិធានការ
របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់
ការឆ្លងវីរុសជាលដាលនៃជំងឺកូវីដ-១៩ និងបាននាំយកអង្ករ
ចំនួន៤.០០០គីឡូក្រាម អំបិល១.៣៦០គីឡូក្រាម និង
សម្ភារសម្រាប់ការពារជំងឺកូវីដ-១៩មួយចំនួន ជូនសាលា
ស្រុក និងរដ្ឋបាលឃុំទាំង១៤ នៃស្រុកកំពង់ត្រាច ខេត្ត
កំពត ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋកំពុងជាប់

ធ្វើចត្តាឡីស័កដែលមានជីវភាពខ្វះខាត។

✽ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ ដើម្បីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកព្រះនេត្រព្រះ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំខែមិថុនា ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តខែកក្កដា ខេត្តបន្ទាយមានជ័យ។

✽ ឯកឧត្តម **នាយ វណ្ណៈ** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ និងប្រជាពលរដ្ឋសាសនិកឥស្លាមដែលមានជីវភាពខ្វះខាតនៅឃុំកោងកាង ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារទទួលបាន មី១កេស អង្ករ១០គីឡូក្រាម និងទឹកត្រី១ឃ្លូរ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយជាម៉ាស់ និងថ្នាំ Omega3 វីតាមីន ចែកជូនប្រជាពលរដ្ឋ និងជនចាស់ជរានៅភូមិអង្គរជា ឃុំស្រឡប់ ព្រមទាំងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភម៉ាស់ ថ្នាំ Omega3 វីតាមីន និងថវិកាមួយចំនួន ជូនក្រុមប្រឹក្សាឃុំកោងកាង ស្រុកពញាឮក្រែក ខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ និង



ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

✽ ឯកឧត្តម **គឹម ងា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកបច្ច័យ សម្ភារ និងបរិក្ខារសម្រាប់បុណ្យចូលព្រះវស្សាទៅប្រគេនព្រះគ្រូចៅអធិការវត្តសន្តិភាព ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ ក្រុង ខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

-នាំយកសម្ភារ បរិក្ខារ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥វត្ត ក្នុងឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

✽ ឯកឧត្តម **ឡៅ ឆន** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរួមមាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ម្សៅស៊ុប និងម៉ាស់ ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៨គ្រួសារ នៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រមទាំងចូលរួមដាំកូនដើមឈើអមសងខាង

តាមដងផ្លូវជាតិ ពីឃុំពង្រ មកកាន់ទីរួមស្រុកចុងកាល់ នា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអាល់កុល ម៉ាស់ និងថវិកាចំនួនជូនក្រុមប្រឹក្សាឃុំពង្រ ឃុំជើងទៀន និងក្រុមប្រឹក្សាស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បី ឈ្វេងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ការ ផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ណែនាំប្រជាពលរដ្ឋឱ្យអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅសាលាស្រុកចុងកាល់ នាថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១។



-នាំយកទៀនព្រះវស្សា បរិក្ខារបច្ច័យ៤ និងចង្កាន់ ទៅ ប្រគេនព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរតន៍ ស្ថិតក្នុងក្រុង សៀមរាប វត្តព្រៃដង្ហើម ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលកំពុងខ្វះខាតក្នុងកំឡុងពេលដែលជំងឺ កូវីដ-១៩ បានរាតត្បាត នាថ្ងៃទី១២ ទី១៨ ខែកក្កដា ឆ្នាំ ២០២១។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **យ៉ឹម ផាន**



សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២១។

✽នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធនិម្មិត ស្តីពីការរៀបចំផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

✽ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការ ទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ ជុំវិញស្រុក ក្រុមប្រឹក្សាឃុំមៀន ឃុំអំពិលតាពក ឃុំព្រះធាត ឃុំជំរីល ឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ព្រមទាំងផ្សព្វ- ផ្សាយដល់ក្រុមប្រឹក្សាឃុំ អំពីការងារឆ្ពោះទៅកាន់ការបោះ- ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ វិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ណែនាំដល់ ក្រុមការងារឱ្យចុះដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ និង ព្រះសង្ឃនៅរដូវវស្សាក្នុងស្ថានភាពដ៏លំបាក ព្រមទាំង បានឧបត្ថម្ភផ្ទុះបាញ់ថ្នាំសម្លាប់មេរោគបង្ការទប់ស្កាត់កូវីដ- ១៩ ចំនួន១០គ្រឿង និងម៉ាស៊ីនសម្លាប់មេរោគធំមួយគ្រឿង ជូនដល់ការិយាល័យនានាជុំវិញស្រុក និងសាលាឃុំទាំង៧ ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

-នាំយកទៀនព្រះវស្សាចំនួន១គូ ទេយ្យទាន និងបច្ច័យ មួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅវត្តវិហារទន្ទឹម ស្ថិត ក្នុងសង្កាត់ស្ទឹង ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ និងវត្តភ្នំហាន់ជ័យ



ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

✽នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **ដុច ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ នាំយកសម្ភារមួយចំនួនដូចជា៖ អង្ករចំនួន១តោន និងមី ចំនួន៥០កេស ព្រមទាំងថវិកាមួយចំនួន សម្រាប់ឧបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជាខេត្តកោះកុង។



✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹង អាជ្ញាធរឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បី ឈ្វេងយល់អំពី បញ្ហានានារបស់ក្រុមប្រឹក្សា ស្ថាប័នបាយ- ការណ៍របស់ក្រុមប្រឹក្សាឃុំប្រចាំខែកក្កដា និងបញ្ហាប្រឈម នានាជុំវិញការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឃុំ ព្រមទាំង បានឧបត្ថម្ភជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន៨ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ុរ ត្រីខកំប៉ុង និងយីតចំនួនមួយ នាថ្ងៃទី១៦ ខែ

កក្កដា ឆ្នាំ២០២១។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការ ទី១ព្រឹទ្ធសភា និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកា គណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញចូលរួមអមដំណើរ លោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយក- រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយនឹងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីយកទៀនវស្សាទៅប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តអង្គញដីសិរីសុខា ស្ថិតក្នុងភូមិអង្គញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្ត កំពង់ចាម នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម **ប្រឹច គឹមស្រីលាង** សមាជិកគណៈកម្ម- ការទី៣ព្រឹទ្ធសភា និងលោកជំទាវ **ស៊ី វណ្ណថា** សមាជិកា គណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថែកជូនប្រជាពលរដ្ឋកំពុងជួប ការខ្វះខាតក្នុងជីវភាពរស់នៅមានចំនួន៩១គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានយីតមួយ និងអង្ករចំនួន៣០ គីឡូក្រាម នៅភូមិចំនួន១៤ភូមិ ក្នុងឃុំកោះសុទិន ស្រុក កោះសុទិន ខេត្តកំពង់ចាម នាសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

✽លោកជំទាវ **ឱ សុខុម** សមាជិកាគណៈកម្មការ ទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែមិថុនា និង លើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ **ហាស សុភា** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅ សាលាខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

-នាំយកទេយ្យទាន និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ

ចំនួន១០អង្គ នៅវត្តក្នុងខេត្តព្រះវិហារ ដោយក្នុងមួយវត្ត ទទួលបាន៖ ស្នាដក់១ បច្ច័យមួយចំនួន ទានព្រះវស្សា ១គូ ទៀន ធូប អង្ករ៣០គីឡូក្រាម អំបិល៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស ទឹកបរិសុទ្ធ១កេស ទឹកក្រូច១កេស ខ្ទឹម-ស១គីឡូក្រាម ត្រី១យួរ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

✽ឯកឧត្តម **ប្រឹទ្ធ គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារថវិកាឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤១គ្រួសារ នៅឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក **អ៊ាន ញ៉ូង** សមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនសាសនិកឥស្លាម ព្រមទាំងចែកធុងទឹកសម្រាប់ប្រើប្រាស់រួមក្នុងវិហារ ចំនួន៨ទីតាំង ដែលជាអំណោយរបស់សប្បុរសជនប្រទេសម៉ាឡេស៊ី នៅស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនសាសនិកឥស្លាម ព្រមទាំងចែកធុងទឹកសម្រាប់ប្រើប្រាស់រួមក្នុងវិហារ ចំនួន៨ទីតាំង ដែលជាអំណោយរបស់សប្បុរសជនប្រទេសម៉ាឡេស៊ី ព្រមទាំងចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនប្រជាពលរដ្ឋចាស់ជរាដែលខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន៣គ្រួសារ និងគ្រួសារជាប់ធ្វើចត្តាឡីស័ក២គ្រួសារ នៅស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៥ ខែកក្កដា

ឆ្នាំ២០២១។

-ចូលរួមប្រជុំគណៈអឺម៉ាខេត្ត ក្រុង ស្រុក ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ និងផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល (៣កុំ ៣ការពារ) និងទិសដៅការងារបន្តរបស់សហគមន៍ឥស្លាមក្នុងខេត្ត តាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ខេត្តកំពត នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំសាសនិកឥស្លាមតាមព្រះវិហារចំនួន៤២ព្រះវិហារ នៅភូមិព្រៃថ្មង ឃុំព្រៃថ្មង ខេត្តកំពត នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន៣គ្រួសារ ព្រមទាំងបានណែនាំដល់ពួកគាត់អំពីវិធានការការពារជំងឺកូវីដ-១៩ (៣កុំ ៣ការពារ) និងចែកគោចំនួន៥៥ក្បាល និងពពែមួយចំនួនជូនសាសនិកឥស្លាមតាមវិហារ សម្រាប់ធ្វើបុណ្យនាពេលខាងមុខ ដែលជាអំណោយសប្បុរសជននៃប្រទេសម៉ាឡេស៊ី នៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ត្រែង ខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

-ចុះត្រួតពិនិត្យទីតាំងកន្លែងបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

-ចូលរួមផ្តល់សម្ភារ និងថវិកាមួយចំនួនដល់គណៈអឺម៉ាខេត្ត ដើម្បីប្រើប្រាស់ចាត់ចែង នៅពេលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រួមមាន៖ ធុងបាញ់អាស់កុលចំនួន៣ធុង និងថវិកាមួយចំនួន ជាអំណោយសប្បុរសជនក្នុងខេត្តកំពត នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ខេត្តកំពត នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

-ចូលរួមចែកគោចំនួន២១៥ក្បាល និងពពែចំនួន១២០

ក្បាល សម្រាប់ធ្វើបុណ្យហាជីដល់សាសនិកតស៊ូមក្នុង
ខេត្តកំពត និងខេត្តកែប ជាអំណោយរបស់សប្បុរសជននៃ
ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី នៅភូមិដំណាក់ហ្លួង
ឃុំព្រៃថ្មង ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

✽ឯកឧត្តម **សត នារ៉ាឌី** សមាជិកគណៈកម្មការ
ទី៤ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកអង្ករ២០០គីឡូក្រាម មី១០កេស និងថវិកាមួយ
ចំនួន ជូនប្រជាពលរដ្ឋភូមិទាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប
ខេត្តសៀមរាប នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។



-នាំយកអង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ និង
ថវិកាមួយចំនួន ជូនគ្រួសារជាប់ធ្វើចត្តាឡីស័ក នៅភូមិទាំង
សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០២១។



-នាំយកអង្ករ២.២៥០គីឡូក្រាម មី១៨កេស ត្រី២៣កេស
និងថវិកាមួយចំនួន ចែកជូនដល់ក្មួយៗ កុមារ និងគ្រួសារ
ដែលមានជីវភាពខ្វះខាតចំនួន១៥០នាក់ នៅសង្កាត់
ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៨ ខែកក្កដា
ឆ្នាំ២០២១។

✽នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **មួន ម៉ែយ**
សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញជួប
សំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា
ក្រុងបានលុង ដើម្បីស្តាប់របាយការណ៍ស្តីពី ការងារផ្តល់
សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារប្រយុទ្ធប្រឆាំង
នឹងការរាតត្បាតជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោ-
បាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនាពេលកន្លងទៅ នៅ
ក្រុងបានលុង ខេត្តរតនគិរី។

✽លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការ
ទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ
សម្ភារមួយចំនួនរួមមាន៖ ក្រមាចំនួន៧៥ក្រមា សារុងចំនួន
២៥សារុង ម៉ាស់ចំនួន១០ប្រអប់ និងសាប៊ូចំនួន៥២ដុំ ជូន
សមាជិកក្រុមប្រឹក្សាឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

-នាំយកទៀនព្រះវស្សា សម្ភារបរិក្ខារ បច្ច័យផ្គត់ផ្គង់ចង្កាន់
និងបច្ច័យកសាងវត្តមួយចំនួនទៅប្រគេនព្រះមេគណខេត្ត
និងព្រះគ្រូចៅអធិការវត្តចំនួន៣វត្ត រួមមាន៖ វត្តតន្ត្រីយ៍សំរែៈ
(ហៅវត្តកំពង់ធំ) វត្តទេពនិម្មិត និងវត្តសែនសិរី (ហៅវត្ត



ក្តីសែន) ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។



-នាំយកទៀនព្រះវស្សាចំនួន៥គូ និងគ្រឿងបរិក្ខាររួមមាន៖ អង្ករចំនួន២៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន១០កេស ទឹកផ្លែ- ឈើចំនួន១០កេស ឆៃប៉ូរផ្អែមចំនួន៥០គីឡូក្រាម ផ្លែល្ពៅ ចំនួន១៥០គីឡូក្រាម និងបច្ច័យមួយចំនួនទៅប្រគេនព្រះគ្រូ- ចៅអធិការវត្តចំនួន៥វត្ត រួមមាន៖ វត្តពាមមេត្រី វត្តបិណ្ឌិយ៍ វត្តកំពង់ស្វាយ វត្តក្តីចារី និងវត្តចាន់ម៉ាលី ស្ថិតក្នុងស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមយកអំណោយសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈមូលនិធិក្រឡាហោមមនុស្សធម៌ ចែកជូនប្រជា- ពលរដ្ឋកំពុងជួបការលំបាកក្នុងជីវភាព ដោយសារជំងឺ កូវីដ-១៩ចំនួន៤៤២គ្រួសារ មកពីឃុំខ្នាចរមាស ឃុំបវេល ឃុំល្វា ឃុំអំពិលប្រាំដើម និងឃុំបឹងប្រាំ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១ បាវ មី១កេស ត្រី១យួរ ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកបរិសុទ្ធ ៥យួរ ម៉ាស់១០ អាស់កុល១ដប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

-ចូលរួមយកអំណោយសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈមូលនិធិក្រឡាហោមមនុស្សធម៌ រួមមាន៖ មាន អង្ករចំនួន៣០បាវ ទឹកត្រីចំនួន៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ សៀវភៅចំនួន២០០ក្បាល ប៊ិកចំនួន២០០ដើម ចែកជូន គ្រួសារក្រីក្រចំនួន២០គ្រួសារកំពុងជួបការលំបាក និង សិស្សានុសិស្សចំនួន៦២នាក់ នៅភូមិក្រឡាញ់ ឃុំកំពង់- ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

✽នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបាន អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេន ព្រះសង្ឃគង់នៅវត្តចំនួន៣ គឺវត្តច្រនៀងផ្អែម វត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ និងវត្តភូមិគរ ស្ថិតក្នុងឃុំអង្គខ្នុរ ស្រុក ទ្រាំង ខេត្តតាកែវ។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី ៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខ និងចែកអំណោយរួមមាន៖ អង្ករ ត្រី២ កំប៉ុង ទឹកត្រី ក្រមា និងថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់-



ចង្ហើរ ខេត្តកែប នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខ និងចែកអំណោយរួមមាន៖ អង្ករ ត្រីខ កំប៉ុង ទឹកស៊ីអ៊ីវ ក្រមា និងថវិកា ជូនប្រជាពលរដ្ឋត្រីក្រចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។



-ជួបសំណេះសំណាល លើកទឹកចិត្តក្រុមគ្រូពេទ្យ និងក្រុមការងារស្រុកដំណាក់ចង្ហើរ ក្រុមប្រឹក្សាយុវត្ថុទឹក ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងយុវត្ថុទឹក នៅសាលាយុវត្ថុទឹក ស្រុកដំណាក់ចង្ហើរ ខេត្ត

កែប នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។



-ជួបសំណេះសំណាល លើកទឹកចិត្តក្រុមគ្រូពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។



-ជួបសំណេះសំណាលលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកដំណាក់ចង្ហើរ ខេត្តកែប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។



-ជួបសំណេះសំណាលលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់- វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់កែប និងសង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

✽នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំង បានឧបត្ថម្ភនូវសម្ភារ និងថវិកាមួយចំនួនជូនក្រុមប្រឹក្សា ឃុំទាំង៩ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

✽ឯកឧត្តម **ព្រ័យ សាម៉ន** សមាជិកគណៈកម្មការ ទី៩ព្រឹទ្ធសភាបានអញ្ជើញ៖



-នាំយកអំណោយរួមមាន៖ ទឹកបរិសុទ្ធចំនួន២០០យួរ អាល់កុលចំនួន៥កានមានចំណុះ១៥០លីត្រ និងម៉ាស់ ចំនួន១ម៉ឺនម៉ាស់ ផ្តល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩



ខែកក្កដា ឆ្នាំ២០២១។

-ចូលរួមក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **ឈឹម រតនា** ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះ- រាជាណាចក្រកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្ត ស្ទឹងត្រែង នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១។

✽លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការ ទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ និង ប្រធានភូមិទាំង១០ ក្នុងឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្ត កំពង់ចាម ដើម្បីឈ្វេងយល់ស្ថាប័ររបាយការណ៍ បញ្ហា ផ្សេងៗក្នុងមូលដ្ឋាន និងបញ្ហាជុំវិញរោគរាតត្បាតនៃជំងឺ កូវីដ-១៩ដែលកើតមានក្នុងឃុំ ព្រមទាំងបានឧបត្ថម្ភដល់ គ្រួសារកំពុងធ្វើចត្តាឡីស័កចំនួន៨គ្រួសារ ដោយក្នុងមួយ គ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹក- ស៊ីអ៊ី១យួរ ត្រី១២កំប៉ុង មី១កេស ថវិកាមួយចំនួន និង ជូនសោហ៊ុយធ្វើដំណើរដល់ប្រធានភូមិទាំង១០ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១។

✽ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញ៖

- ចូលរួមប្រជុំជាមួយនឹងក្រុមការងារស្រុកអង្គរធំ ខេត្ត សៀមរាបតាមប្រព័ន្ធនិម្មិត ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការរៀបចំដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

-ជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកអង្គរធំ ព្រមទាំងពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ វិទ្យាល័យ ហ៊ុន សែន អង្គរធំ ស្ថិតក្នុងស្រុកអង្គរធំ ខេត្ត សៀមរាប នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំស្តីពី ការជំរុញភាពជាដៃគូសភា ដើម្បី ការអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លើយតបចំពោះវិបត្តិ កូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាម តាមប្រព័ន្ធនិម្មិត នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



✽ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **ម៉ុង ម៉ុងនាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម **ឈិត គឹមឃាត** អនុប្រធាន និងលោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអាយប៉ា លើកទី៤២ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **ជ័យ ឃៀង** ប្រធានគណៈកម្មការទី២រដ្ឋសភា និង ជាប្រធានក្រុមសភាជាតិអាយប៉ា-កម្ពុជា ដើម្បីប្រកាស តែងតាំងសមាសភាព និងបែងចែកភារកិច្ចការងារតាម គណៈកម្មាធិការជំនាញនីមួយៗ ព្រមទាំងបញ្ហាផ្សេងៗ នៅ

សាលប្រជុំបាយ័ន នៃវិមានរដ្ឋសភា។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

- ចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ (ថាមពលស្អាត) វិស័យសំណង់ និងអចលនទ្រព្យ នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

- ទទួលជួបឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដើម្បីពិភាក្សាអំពីជំនួយឧបត្ថម្ភឡដុតសំរាមចំនួន ២កន្លែង ជូនដល់តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេស- ចរណ៍ម៉ុងឫទ្ធីសែនជ័យខេត្តកំពង់ស្ពឺនិងតំបន់ឆ្នេរសមុទ្រ កែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅ ការិយាល័យកណ្តាលក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។



✽ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ **ហាន សំអាល់** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបាន អញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហ- ប្រតិបត្តិការអន្តរសភាកម្ពុជា ឡាវ និងវៀតណាម ចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចសភាកម្ពុជា ឡាវ និង វៀតណាម (CLV) តាមប្រព័ន្ធនិម្មិត ដើម្បីពិភាក្សាលើ សេចក្តីព្រាងសេចក្តីប្រកាសរួមនៃសន្និសីទលើកទី៨ នៃ គណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀត- ណាមគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខដែលប្រទេស

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។



✽ នាថ្ងៃទី១៥ និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ **ហាន សំអាត** ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ **ឃ្លួន ឃុនឌី** សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមសមាជិកសភាស្ត្រីវាយប៉ាកម្ពុជា (WAIPA) តាមប្រព័ន្ធនិម្មិត ដើម្បីពិនិត្យពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការស្ត្រីវាយប៉ាក និងបញ្ហាពាក់ព័ន្ធផ្សេងៗ ក្នុងការត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំសន្និបាតអាយប៉ាលើកទី៤២ ដែលរៀបចំឡើងដោយប្រទេសប្រ៊ុយណេនាពេលខាងមុខ។



✽ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **ឈាន វុទ្ធ** ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយនៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត ដើម្បីពិនិត្យពិភាក្សា ផ្តល់យោ-

បល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយ នៃអន្តរសភាអាស៊ាន (AIPA) និងការត្រៀមលក្ខណៈចូលរួមហាសន្និបាតលើកទី៤២ ដែលរៀបចំដោយសភាប្រ៊ុយណេ នៅគណៈកម្មការទី១០ ព្រឹទ្ធសភា។

✽ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ឈឹម គឹមយាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៣ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីវិមានរដ្ឋសភា។

✽ នាព្រឹកថ្ងៃទី១៤ និងរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **អាយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាកម្ពុជា ដឹកនាំដោយឯកឧត្តម **ទី សុគន្ធ** ប្រធានគណៈកម្មាធិការ ដើម្បីពិភាក្សាលើការងារត្រៀមចូលរួម និងការផ្តល់ធាតុចូលលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការជំរុញអាស៊ានឌីជីថលប្រកបដោយបរិយាប័ន្ន ដើម្បីផ្តល់អំណាចដល់សហគ្រាស មីក្រូតូច និងមធ្យម និងដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៅតំបន់អាស៊ាន នៃមហាសន្និបាតអន្តរសភាអាយប៉ាលើកទី៤២ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។

✽ នាថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ **ឯម ផលាមុនី** សមាជិកាគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្តីពីការស្តារឡើងវិញក្រោយពីជំងឺកូវីដ-១៩ តាមរយៈចក្ខុវិស័យសិទ្ធិមនុស្ស“តើសភាបានចូលរួមចំណែកអ្វីខ្លះ?” និងមានការចូលរួមពីសមាជិក សមាជិកា នៃសហភាពអន្តរសភា (IPU) នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១ ព្រមទាំងកំណត់ទិសដៅការងារបន្ត



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា


នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងឆមាសទី១ ព្រមទាំងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា តាមរយៈប្រព័ន្ធនិម្មិត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

នៅក្នុងឱកាសនោះ ក៏មានការបញ្ជាក់ដំណើរការបូកសរុបលទ្ធផលការងារក្នុងខែមិថុនា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍បូកសរុបនាពេលនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានកត់សម្គាល់ថា ក្នុងឆមាសទី១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរ៉ាប់រងការងារលើមុខងារទាំង៥របស់ព្រឹទ្ធសភា ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ទោះបីស្ថិតក្នុងកាលៈទេសៈលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំបំប៉នតាមស្ថានភាពជាក់ស្តែងក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា បំពេញមុខងាររបស់ខ្លួនបានដោយរលូន។ ទន្ទឹមនឹងនោះ អគ្គលេខាធិការដ្ឋានក៏បានផ្តោតការយកចិត្តទុកដាក់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនសមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ ជា



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១តាមរយៈប្រព័ន្ធនិម្មិត



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងឆមាសទី១តាមរយៈប្រព័ន្ធទិន្នន័យ

ពិសេស ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បានខិតខំប្រឹងប្រែងប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាពតាមយន្តការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានលើគ្រប់វិស័យនៃការងារប្រចាំថ្ងៃ រដ្ឋបាលអេឡិចត្រូនិច និងរៀបចំកិច្ចប្រជុំអន្តរជាតិនានាតាមប្រព័ន្ធវីដេអូទាំងផ្ទៃក្នុងស្ថាប័ន ក៏ដូចជាក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីធានានិរន្តរភាពការងារឱ្យស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។

ជាមួយគ្នានោះសកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភាចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក ការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។

ដើម្បីឱ្យស្របតាមបរិបទនៃការវិវឌ្ឍថ្មី ជាពិសេសការធ្វើ

វិចារណកម្មថវិកាឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាខិតខំពង្រឹងប្រសិទ្ធភាពចំណាយ ដោយអនុវត្តគោលការណ៍សន្សំសំចៃ 3E's ដើម្បីធានានិរន្តរភាព និងប្រក្រតីភាពការអនុវត្តថវិកាឆ្នាំ២០២១រហូតដល់ដំណាច់ឆ្នាំ ដោយផ្ដោតតែលើការងារអាទិភាពដែលចាំបាច់បំផុត សំខាន់បំផុត និងបន្ទាន់បំផុត។

សម្រាប់ទិសដៅការងារនាពេលខាងមុខ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាព និងមន្ត្រីរាជការទាំងអស់ ត្រូវអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ព្រមទាំងបន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ”ឱ្យបានល្អប្រសើរ ពីព្រោះជំងឺកូវីដ-១៩ នៅបន្តជាការគំរាមគំហែងនៅឡើយ។ ទន្ទឹមគ្នានោះ គ្រប់អង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធសភា។

(អត្ថបទ៖នុត សច្ចៈ)

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី (PCAsian)



ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់មន្ត្រីរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា និងសម្រាប់ការអនុវត្តសកម្មភាពដទៃទៀត ក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភាដទៃ សំដៅលើកកម្ពស់ការអនុវត្តមុខងាររបស់សភា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម **ឡេង ម៉េងឡុន** អគ្គលេខាធិការរដ្ឋសភា និងលោក **គឹមយាត ដារ៉ាទ្ធ** នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsian) បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាន


ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី តាមប្រព័ន្ធនិម្មិត។

ការចុះអនុស្សរណៈនោះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការក្នុងភាពជាដៃគូរវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ លើជំនាញចាំបាច់ដែលជាតម្រូវការរបស់សភា ជាអាទិ៍៖ ជំនាញស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើភណ្ឌ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ការងាររបស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភាផ្សេងទៀត ព្រមទាំងសហការគាំទ្រដល់ការរៀបចំវេទិកា និងសិក្ខាសាលាលើប្រធានបទសំខាន់ៗជាតម្រូវការរបស់សភា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម **ឡេង ម៉េងឡុន** អគ្គលេខាធិការរដ្ឋសភា បានសម្តែងអំណរគុណដល់វិទ្យាស្ថានសភាកម្ពុជា (PIC) ដែលបានសហការជួយគាំទ្រដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សរបស់សភាកម្ពុជា និងសភាតំបន់នាពេល



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈតាមប្រព័ន្ធនិម្មិត



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានសភាកម្ពុជា និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលសភាអាស៊ី

កន្លងទៅ។ ឯកឧត្តមអគ្គលេខាធិការទាំងពីរក៏បានសម្តែងនូវការអបអរសាទរចំពោះការវិវឌ្ឍរបស់វិទ្យាស្ថានសភាកម្ពុជា ទៅជាមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមចំណែកដល់ការជួយគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីសភាកម្ពុជា និងសភាតំបន់។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាមានសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ និងអនុញ្ញាតឱ្យសភាកម្ពុជាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញរបស់មន្ត្រីសភាកម្ពុជា និងសម្រាប់ការអនុវត្តសកម្មភាពនានា ក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភាកម្ពុជា។

នាឱកាសនោះដែរ លោក **គឹមយាត ដាវ៉ារិន្ទ** នាយក-

ប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី បានបង្ហាញនូវការតាំងចិត្តរបស់មជ្ឈមណ្ឌលសភាអាស៊ី ក្នុងការចូលរួមជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់សភាកម្ពុជា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសភាកម្ពុជា ដែលបានជួយគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី។ ជោគជ័យ និងសមិទ្ធផលរបស់វិទ្យាស្ថានសភាកម្ពុជាដែលសម្រេចបាននាពេលកន្លងទៅ ក៏ដូចជាការវិវឌ្ឍរបស់វិទ្យាស្ថានពីអង្គការកម្រិតជាតិ ទៅជាអង្គការកម្រិតតំបន់ និងដោយសារមានការជួយគាំទ្រពីសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ព្រមទាំងពីសំណាក់សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA) ក៏ដូចជាការគាំទ្របន្តបន្ទាប់ពីដៃគូអភិវឌ្ឍ។

(អត្ថបទ៖ទេព មករា និងរូបភាព៖នុត សច្ចៈ)



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវេទនាពកម្ពុជា-ចិន
រៀបចំកិច្ចសន្ទនាតាមអនឡាញ ស្តីពីខួប៦៣ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមក្នុងកិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចសន្ទនាតាមអនឡាញ ស្តីពីខួប៦៣ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

មានមតិនាឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងឱកាសជីវិតសេសវិសាលនៃខួបលើកទី៦៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ឯកឧត្តមក៏បានរម្លឹកអំពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា និងចិន ដែលត្រូវបានបង្កើតឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម **ជូ អេនឡាយ** អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានលើកឡើងថា

ចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចយ៉ាងញឹកញាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ប្រទេសចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន គឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។ ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” “មូលនិធិផ្លូវសូត្រ” និង “ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី” បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដែលជាយុទ្ធសាស្ត្រនយោបាយការទូត និងសេដ្ឋកិច្ច ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍរវាងប្រទេសក្នុងតំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ តាមរយៈការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ដើម្បីបង្កើនការវិនិយោគ ការដឹកជញ្ជូន ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ជាដើម។ ការវិនិយោគរបស់



ឯកឧត្តម អ៊ុំ សារីទ្ធ មានមតិបូកសរុប និងបិទកម្មវិធី



ទិដ្ឋភាពចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាអនឡាញ



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (លើស្តាំ) លោក Wang Dexin (វៀតណាម) និងលោក ZHANG Yaowu (វៀតណាម) តាមរយៈប្រព័ន្ធនិម្មិត

ចិនដោយផ្ទាល់នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិនបានក្លាយជាប្រទេសធំជាងគេដែលបានផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា។ ជំនួយ និងការគាំទ្ររបស់ប្រទេសចិនដល់ប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជួយឱ្យកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ថ្មីៗនេះផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងកាត់រាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានបន្តជួយដល់ប្រទេសកម្ពុជាតាមរយៈការផ្តល់ជំនួយជាក់ស្តែង និងបរិក្ខារពេទ្យជាច្រើនជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រទេសធំជាងគេទី១ ដែលបានផ្តល់ជំនួយដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីព្រឹទ្ធសភាកម្ពុជាត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ១៩៩៩ មានជាអាទិ៍៖ អគារឧទ្ធកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា អគារការិយាល័យសមាជិកព្រឹទ្ធសភា បណ្ណាល័យ សម្ភារបរិក្ខារការិយាល័យ មធ្យោបាយដឹកជញ្ជូន ការអភិវឌ្ឍធនធានមនុស្ស និងការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ ជំនួយដ៏ថ្លៃថ្លារបស់ប្រទេស និងប្រជាជនចិនជូន

ព្រឹទ្ធសភា ពិតជាបានលើកកម្ពស់កិត្យានុភាព និងកិត្តិយសរបស់ព្រឹទ្ធសភាក្នុងនាមជាអង្គការនីតិបញ្ញត្តិរបស់ជាតិ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសូមសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយខាងលើនេះ។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបាននិងកំពុងប្រើប្រាស់ជំនួយទាំងនេះប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការថែទាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ចំពោះកិច្ចសហប្រតិបត្តិការសភាក្នុងក្របខ័ណ្ឌទ្វេភាគីអង្គនីតិបញ្ញត្តិនៃប្រទេសទាំងពីរតែងបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំខ្ពស់ព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន។ ក្រៅពីនេះ ក្នុងក្របខ័ណ្ឌពហុភាគី សភានៃប្រទេសទាំងពីរតែងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាមានជំនឿយ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិននៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តជួយព្រឹទ្ធសភាកម្ពុជាក្នុងនីតិកាលទី៥ ខាងមុខទៀត ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស ការកសាងសាលប្រជុំព្រឹទ្ធសភាថ្មី ការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាទំនើប និងការកសាងបណ្ណាល័យព្រឹទ្ធសភាជាបណ្ណាល័យឌីជីថល (Digital)។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាមានជំនឿជឿជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ច-

សហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែសកម្ម និងពង្រឹងពង្រីកឡើងថែមទៀត ក្រោយពេលបញ្ចប់កូវីដ-១៩។



ឯកឧត្តម ណឺម ព្រះខ័ន ឡើងមានមតិស្វាគមន៍

សូមជម្រាបថា កិច្ចសន្ទនាតាមអនឡាញ ស្តីពីឧប្បត្តិកម្មទំនាក់ទំនងការទូតកម្ពុជា-ចិនបានប្រព្រឹត្តទៅរយៈពេលមួយ ព្រឹក ក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានវាគ្មិនចូលរួមចំនួន៥រូប និងប្រព្រឹត្តទៅតាមកម្មវិធី ដូចតទៅ៖ ១-មតិស្វាគមន៍របស់ឯកឧត្តម **ណឺម ព្រះខ័ន** អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ២-បទអន្តរាគមន៍របស់



លោក Wang Dexin ឡើងមានបទអន្តរាគមន៍

លោក Wang Dexin ប្រធានការិយាល័យកិច្ចការនយោបាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ៣-បទបង្ហាញរបស់លោកបណ្ឌិត **ជា មុនីឫទ្ធិ** ប្រធានសមាគមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រកម្ពុជា-ចិន ស្តីពីការរួមចំណែកថែរក្សាមិត្តភាពកម្ពុជា-ចិនឱ្យប្រសើរថែរក្សាបាន ៤-បទបង្ហាញរបស់ឯកឧត្តម



លោកបណ្ឌិត ជា មុនីឫទ្ធិ ឡើងធ្វើបទបង្ហាញ



ឯកឧត្តម ណឺម សុទ្ធតុណ ឡើងធ្វើបទបង្ហាញ

ណឺម សុទ្ធតុណ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ ស្តីពីសមិទ្ធផលនៃទំនាក់ទំនងរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា និង៥-បទបង្ហាញរបស់លោក ZHANG YaoWu ប្រធានមូលនិធិដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ស្តីពីការចូលរួមចំណែករបស់សង្គមស៊ីវិលចិនក្នុងការអភិវឌ្ឍសង្គមកម្ពុជា។



លោក ZHANG YaoWu ឡើងធ្វើបទបង្ហាញ

(អត្ថបទនុត សច្ចៈ និងរូបភាព៖ ធុន គឹមជី)

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ឈឹម ព្រះខ័ណ្ឌ** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំកម្រិតបច្ចេកទេសជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធនិម្មិត ដើម្បីពិនិត្យ និងពិភាក្សាស្តីពី ការរៀបចំគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២២របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេសIII ព្រឹទ្ធសភា។



✽ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ម៉ម ឡេងយ៉ា** នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ **សាយ ចាន់ណា** នាយិការងារខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាបានអញ្ជើញប្រារព្ធពិធីសូត្រមន្តឆ្លងសាលាបុណ្យភូមិ(សាលាសន្សំកុសល) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវព្រមទាំងនាយកទេយ្យទាន និងទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់នៅវត្តវិសុទ្ធវង្សាកណ្តាលកោះសូទិន នៅភូមិកណ្តាលកោះ (ភូមិ១០) ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។



✽ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **លី ឡេង** នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ឹម កា** អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវបានអញ្ជើញនាយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទេពនិម្មិត ហៅវត្តអញ្ញាញ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ និងវត្តពង្រងឃី ហៅវត្តជ្រៃម្រាក់ ស្ថិតក្នុងឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **ម៉ូ សុវណ្ណារ៉េត** នាយកឧទ្ធរណ៍យអនុប្រធានទី២ ព្រឹទ្ធសភាបានអញ្ជើញនាំយកកុំព្យូទ័រចំនួន១គ្រឿង ម៉ាស៊ីន ព្រីនធ័រចំនួន១គ្រឿង រទេះជនពិការចំនួន១គ្រឿង សម្ភារ ការិយាល័យ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ចន** អនុប្រធានទី២ ព្រឹទ្ធសភា ទៅប្រគល់ជូនរដ្ឋបាលឃុំអូរសោម សម្រាប់ទុក ប្រើប្រាស់ ដើម្បីបម្រើសេវាសាធារណៈជនប្រជាពលរដ្ឋ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។



✽ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារឧទ្ធរណ៍យអនុប្រធានទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ម៉ូ សុវណ្ណារ៉េត** នាយកឧទ្ធរណ៍យអនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យទាន និងទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃគង់នៅវត្តអូរសោម នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។



✽ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម **សាម សុផល** ទីប្រឹក្សាផ្ទាល់ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ចន** អនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញនាំយកទេយ្យទាន ទៀនព្រះវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្ត ប្រាំបីមុំ និងវត្តទេព្យប្រណម្យ នៅស្រុកទ្រាំង ខេត្តតាកែវ។



